

មេរៀនទី ៩៖ សុខភាពនិងសុវត្ថិភាព ៣ ការគ្រប់គ្រងសុខភាព

No.	វាក្យសព្ទ	របៀបអាន	ការបកប្រែ	ចំណាត់ថ្នាក់	ឧទាហរណ៍
1	禁止	きんし	ហាម		
2	表示板	ひょうじばん	កន្លែងផ្តល់ព័ត៌មាន		
3	禁止事項	きんしじこう	ប្រការហាមឃាត់		
4	避難訓練	ひなんくんれん	ការហ្វឹកហាត់ជម្លៀសចេញ		
5	感電 (します)	かんでん (します)	(ធ្វើការ)ឆក់អគ្គិសនី		
6	防止 (します)	ぼうし (します)	(ធ្វើការ)ការពារ		
7	予防 (します)	よぼう (します)	(ធ្វើការ)បង្ការ		
8	転倒 (します)	てんとう (します)	(ធ្វើការ)ដួល		
9	欠けます	かけます	នៃប		ほうちょう は か 包丁の刃が欠けます。 កាំបិតមានមុខនៃប។
10	挟まります	はさまります	គាប		きかい はさ 機械にごみが挟まりました。 មានសម្រាមគាបជាប់ម៉ាស៊ីន។
11	足元	あしもと	ជើងក្រោម		
12	不安定 (な)	ふあんてい (な)	(ដែល)មិនថេរ		ふあんてい しせい さぎょう 不安定な姿勢での作業はやめましょう。 ចូរកុំធ្វើការងារដោយឥរិយាបថមិនថេរ។
13	後片付け	あとかたづけ	រៀបចំពេលក្រោយ		
14	救急箱	きゅうきゅうばこ	ប្រអប់សង្គ្រោះបន្ទាន់		
15	絆創膏	ばんそうこう	បន្ទះបិទលើស្នាមរបួស		
16	体調	たいちょう	ស្ថានភាពសុខភាពខ្លួន		
17	血	ち	ឈាម		
18	熱中症	ねっちゅうしょう	អាការៈខ្យល់គ		
19	吐き気	はきけ	ចង់ក្អក		និយាយថា 「吐き気がします」 "មានអាការៈ ចង់ក្អក"។ មិនត្រូវនិយាយថា 「吐き気します」 "មានអាការៈចង់ក្អក"។
20	嘔吐 (します)	おうと (します)	(ធ្វើការ)ក្អក		

មេរៀនទី ៤៖ សុខភាពនិងសុវត្ថិភាព ៣ ការគ្រប់គ្រងសុខភាព

No.	វាក្យសព្ទ	របៀបអាន	ការបកប្រែ	ចំណារពន្យល់	ឧទាហរណ៍
21	足がつります	あしがつります	សំយ៉ុងជើង	ក្នុងស្ថានភាពសាច់ដុំឡើងញឹកញាប់អាចធ្វើចលនាបាន។ ក៏មានរបៀបនិយាយផ្សេងដូចជា 「こむら返り」 「コブラ返り」 "សាច់ដុំឡើងញឹក"	
22	気分が悪いです	きぶんがわるいです	ពុំស្រួលខ្លួន		